

ទំនួលខុសត្រូវខោនធី Alameda ចំពោះសុខភាពសហគមន៍(ARCH) Alameda County Responsibility to Community Health សំណួរសួរញឹកញាប់

- តើកម្មវិធីនេះជួយដល់បុគ្គលណាខ្លះ?**
កម្មវិធីជួយដល់បុគ្គលដែល៖
 - អាយុចាប់ពី 18 ឆ្នាំឡើងទៅ
 - ជាអ្នកស្នាក់នៅខោនធី Alameda រយៈពេលយ៉ាងតិច 6 ខែ
 - ត្រូវបានធ្វើតេស្តរកឃើញមានជំងឺកូវីដ 19 ចាប់ពីកាលបរិច្ឆេទ 8/24/2020
 - ត្រូវបានណែនាំដោយអង្គភាព Case Investigation/Contact Tracing (CI/CT) ដៃគូតាមសហគមន៍ដែលបានជ្រើសតាំង ឬនាយកដ្ឋានសុខភាពសាធារណៈខោនធី Alameda (Alameda County Public Health Department)
- តើមានខ្សែទូរស័ព្ទអនឡាញ ឬបេសាយតម្លៃដើម្បីដាក់ពាក្យស្នើសុំប្រាក់ឧបត្ថម្ភដែរឬទេ?**
ការដាក់ពាក្យស្នើសុំ ARCH និងដំណើរការបញ្ជូនសម្រាប់នីតិវិធីមានជំងឺកូវីដ 19 ដែលបំពេញរាល់លក្ខខណ្ឌសិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ត្រូវបានគ្រប់គ្រងតាមរយៈសេវាសហគមន៍ដែលបានជ្រើសតាំងរបស់យើង និងអង្គភាព CI/CT (CI/CT Units) របស់នាយកដ្ឋានសុខភាពសាធារណៈខោនធី Alameda (Alameda County Public Health Department)។ ពុំមានការដាក់ពាក្យស្នើសុំតាមអនឡាញ ឬលេខយោងសម្រាប់សាធារណជនទូទៅឡើយ។
- តើយើងអាចដាក់ពាក្យស្នើសុំយ៉ាងដូចម្តេច?**
សូមបញ្ជាក់ឡើងវិញថា ពុំមានដំណើរការដាក់ពាក្យស្នើសុំតាមអនឡាញ “សាធារណៈ” សម្រាប់កម្មវិធី ARCH ឡើយ។ ប្រសិនបើបុគ្គលណាម្នាក់ត្រូវបានធ្វើតេស្តរកឃើញថា គាត់មានជំងឺកូវីដ 19 ចាប់ពីថ្ងៃទី 24 ខែសីហា ឆ្នាំ 2020 នោះគាត់នឹងត្រូវពិនិត្យមើលសម្រាប់ជំនួយពីកម្មវិធី ARCH ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យសិទ្ធិទទួលបានដើម្បីកំណត់ថាគាត់មានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះដែរឬទេ។ ការពិនិត្យមើលត្រូវបានធ្វើឡើងដោយអង្គភាព CI/CT (CI/CT Units) មកពីនាយកដ្ឋានសុខភាពសាធារណៈ Alameda ឬអ្នកផ្តល់សេវាតាមសហគមន៍ដែលបានចុះកិច្ចសន្យា។ ប្រសិនបើបុគ្គលនោះត្រូវបានកំណត់ថាបានបំពេញរាល់លក្ខខណ្ឌសម្រាប់ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ARCH ពាក្យស្នើសុំនឹងត្រូវបំពេញជំនួសឱ្យបុគ្គលនោះបន្ទាប់មកនឹងត្រូវបញ្ជូនទៅទីភ្នាក់ងារសេវាសង្គម (Social Services Agency) សម្រាប់ប្រាក់ឧបត្ថម្ភ ARCH។
- តើកម្មវិធីចាប់ផ្តើមនៅពេលណា?**
នាយកដ្ឋានសុខភាពសាធារណៈ Alameda និងអង្គភាព CI/CT (CI/CT Units) របស់ខេត្តចុះកិច្ចសន្យាតាមសហគមន៍បានចាប់ផ្តើមធ្វើការបញ្ជូនទៅកាន់កម្មវិធី ARCH នៅថ្ងៃទី 24 ខែសីហា ឆ្នាំ 2020។
- តើមានគ្លីនិកសុខភាពដែលបានកំណត់សម្រាប់ធ្វើតេស្តដើម្បីទទួលបានការបញ្ជូនសម្រាប់ប្រាក់ឧបត្ថម្ភកម្មវិធី ARCH ដែរឬទេ?**
ពលរដ្ឋងាយរងគ្រោះអាចធ្វើតេស្តនៅទីតាំងណាមួយ ជាទីតាំងធ្វើតេស្តហើយការពិនិត្យកម្មវិធី ARCH ត្រូវបានអនុវត្តដាច់ដោយឡែក។ អ្នកដែលត្រូវបានធ្វើតេស្តរកឃើញមានជំងឺកូវីដ 19 ហើយបំពេញរាល់លក្ខខណ្ឌសិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ARCH នឹងត្រូវបញ្ជូនទៅកម្មវិធី ដោយនាយកដ្ឋានសុខភាពសាធារណៈខោនធី Alameda (Alameda County Public Health Department) និង អង្គភាព CI/CT (CI/CT Units) របស់ដៃគូតាមសហគមន៍។
- តើខ្ញុំអាចមានលក្ខណៈសម្បត្តិទទួលបានដែរឬទេ ប្រសិនបើខ្ញុំកំពុងទទួលបានអត្ថប្រយោជន៍គ្មានការងារធ្វើ?**
អត់ទេ អ្នកដែលកំពុងទទួលបានអត្ថប្រយោជន៍ធានារ៉ាប់រងគ្មានការងារធ្វើ (Unemployment Insurance Benefits, UIB) ពុំមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភនេះឡើយ។
- តើខ្ញុំអាចមានលក្ខណៈសម្បត្តិទទួលបានដែរឬទេ ប្រសិនបើខ្ញុំមានការឈប់សម្រាកទទួលបានប្រាក់ឈ្នួលពិនិយោជក?**
អត់ទេ ប្រសិនបើអ្នកមានលក្ខណៈសម្បត្តិទទួលបាន និងកំពុងទទួលបានការឈប់សម្រាកទទួលបានប្រាក់ឈ្នួលពិនិយោជកណាមួយ អ្នកពុំមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ARCH ឡើយ។
- តើស្ថានភាពអន្តោប្រវេសន៍ប៉ះពាល់ដល់សិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដែរឬទេ?**
អត់ទេ សិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធីមិនអាស្រ័យលើស្ថានភាពអន្តោប្រវេសន៍ឡើយ។
- តើខ្ញុំមានសិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធីដែរឬទេ ប្រសិនបើខ្ញុំត្រូវបានបញ្ឈប់ពីការងារ ឬផ្អាកការងារ ប៉ុន្តែធ្វើតេស្តរកឃើញមានជំងឺកូវីដ 19?**
អត់ទេ សិទ្ធិទទួលបានអត្ថប្រយោជន៍ពីកម្មវិធី ARCH គឺផ្អែកទៅលើការធ្វើតេស្តរកឃើញមានជំងឺកូវីដ 19 បន្ថែមលើលក្ខខណ្ឌវិនិច្ឆ័យសិទ្ធិទទួលបានខាងលើ។
- តើប្រាក់ឧបត្ថម្ភនេះមានលក្ខណៈប្រតិសកម្មដែរឬទេ?**
អត់ទេ ប្រាក់ឧបត្ថម្ភនេះពុំមានលក្ខណៈប្រតិសកម្មឡើយ។ កាលបរិច្ឆេទមានប្រសិទ្ធភាពនៃសិទ្ធិទទួលបានកម្មវិធីគឺថ្ងៃទី 24 ខែសីហា ឆ្នាំ 2020។

ទំនួលខុសត្រូវខោនធី Alameda ចំពោះសុខភាពសហគមន៍(ARCH) Alameda County Responsibility to Community Health សំណួរសួរញឹកញាប់

11. តើខ្ញុំអាចទទួលបានប្រាក់ឧបត្ថម្ភរយៈពេលប៉ុន្មាន?
ប្រាក់ឧបត្ថម្ភផ្តល់ជូនបុគ្គលដែលមានជំងឺកូវីដ 19 ដែលមានសិទ្ធិ
ក៏ផ្តល់ជូនតែមួយដងប៉ុណ្ណោះ។
12. តើខ្ញុំនឹងទទួលបានប្រាក់ឧបត្ថម្ភដោយរៀបរាប់?
ប្រាក់ឧបត្ថម្ភនឹងចេញជូនជាទម្រង់ប័ណ្ណ Visa ឬបង់ប្រាក់ជូន(Visa pre-
paid card)។
13. តើខ្ញុំអាចទទួលបានប្រាក់ឧបត្ថម្ភជាទម្រង់ផ្សេងទៀតដែរឬ
ទេ (មូលប្បទានបត្រ ការផ្ទេរតាមធនាគារ)?
នៅពេលនេះ ប្រាក់ឧបត្ថម្ភនឹងត្រូវផ្តល់ជូនតែជាទម្រង់ Visa cash
card ប៉ុណ្ណោះ។
14. ប្រសិនបើ 2 សប្តាហ៍ក្រោយទៀត ខ្ញុំនៅតែឈឺ
តើខ្ញុំអាចទទួលបានប្រាក់ឧបត្ថម្ភលើកទីពីរដែរឬទេ?
អត់ទេ កម្មវិធីប្រាក់ឧបត្ថម្ភគឺសម្រាប់គ្រោះរយៈពេលពីរសប្តាហ៍ប៉ុណ្ណោះ។
នឹងគ្មានការពិចារណាលើការពន្យារពេលឡើយ។
15. ខ្ញុំកំពុងតែរង់ចាំលទ្ធផលតេស្ត។ ពួកគេប្រាប់ខ្ញុំថា
ខ្ញុំមិនគួរទៅធ្វើការឡើយ រហូតទាល់តែខ្ញុំទទួលបានលទ្ធផលតេស្ត។
តើខ្ញុំមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដែរឬទេ?

អត់ទេ សិទ្ធិទទួលបានប្រាក់ឧបត្ថម្ភមានសុពលភាពតែនៅពេល
បុគ្គលនោះទទួលបានលទ្ធផលតេស្តថាមានជំងឺកូវីដ 19 ប៉ុណ្ណោះ
និងត្រូវបានទំនាក់ទំនង ដោយបុគ្គលិកអង្គភាព CI/CT (CI/CT
Units)។
16. តើប្រាក់ឧបត្ថម្ភនេះ ជាប្រាក់ចំណូលជាប់ពន្ធដែរឬទេ?
អត់ទេ ប្រាក់ឧបត្ថម្ភនេះពុំមែនជាប្រាក់ចំណូលជាប់ពន្ធឡើយ។
17. តើព័ត៌មានរបស់ខ្ញុំនឹងត្រូវចែករំលែកជាមួយទីភ្នាក់ងាររដ្ឋាភិបាល
ផ្សេងទៀតដែរឬទេ?
អត់ទេ
រាល់ព័ត៌មានទាំងអស់ដែលផ្តល់ជូនដើម្បីកំណត់សិទ្ធិទទួលបានកម្មវិធី
ARCH ត្រូវបានរក្សាជាការសម្ងាត់
ហើយនឹងមិនត្រូវចែករំលែកជាមួយអង្គភាពខាងក្រៅ
ក្រៅពីទីភ្នាក់ងារខោនធីចូលរួមដែលបានកំណត់
និងដៃគូសហគមន៍ឡើយនៅពេលនេះ។
18. តើទាល់តែខ្ញុំមានការងារធ្វើ ទើបខ្ញុំអាចទទួលបានប្រាក់ឧបត្ថម្ភនេះ
មែនទេ?
អត់ទេ
ការមានការងារពុំមែនជាលក្ខខណ្ឌនៃសិទ្ធិទទួលបានអត្ថប្រយោជន៍ពី
កម្មវិធីឡើយ ប៉ុន្តែ សមាជិកគ្រួសារពេញវ័យដែលមានសិទ្ធិ
ទាំងអស់ត្រូវតែធ្វើតេស្តឃើញមានជំងឺកូវីដ 19 ហើយបំពេញតាម
លក្ខខណ្ឌនៃជំងឺកូវីដ 19 ទទួលបានអត្ថប្រយោជន៍ពីកម្មវិធី។
19. ខ្ញុំគ្មានផ្ទះសម្បែង ហើយបានធ្វើតេស្តរកឃើញមានជំងឺកូវីដ
19 តើខ្ញុំអាចទទួលបានប្រាក់ឧបត្ថម្ភ ដោយរបៀបណា?
អ្នកដាក់ពាក្យស្នើសុំអត្ថប្រយោជន៍កម្មវិធី ARCH ដែលគ្មានផ្ទះ
សម្បែងបាច់បាច់ត្រូវដាក់ខ្លួននៅដាច់ដោយឡែករយៈពេលយ៉ាង
តិច 10 ថ្ងៃ នៅសណ្ឋាគារ Project Roomkey hotel ទាំង
Comfort Inn ឬ Quality Inn
នៅមុនពេលពួកគាត់មានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភ។
20. ប្រសិនបើខ្ញុំគ្មានផ្ទះសម្បែង
និងបានដាក់ខ្លួននៅដាច់ដោយឡែកនៅសណ្ឋាគារ ក្រៅពី
Comfort Inn ឬ Quality Inn
តើខ្ញុំនឹងមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភដែរឬទេ?
អត់ទេ នៅពេលនេះ
ការដាក់ខ្លួននៅដាច់ដោយឡែកត្រូវបាន
កំណត់ត្រឹមសណ្ឋាគារ Comfort Inn ឬ Quality Inn
តែប៉ុណ្ណោះ។
21. តើអ្នកផ្តល់សេវានៅអង្គភាព Case Investigation/Contact
Tracing (CI/CT)
នឹងបំពេញពាក្យស្នើសុំសម្រាប់នីតិវិធីម្នាក់ៗ
នៅក្នុងគ្រួសារដែរឬទេ?
ត្រូវហើយ Resource Navigators មកពីអង្គភាព CI/CT
(CI/CT Units) ដៃគូសហគមន៍ ឬនាយកដ្ឋានសុខភាព
សាធារណៈខោនធី Alameda (Alameda County Public
Health Department) នឹងបំពេញពាក្យស្នើសុំកម្មវិធី ARCH
លើនីតិវិធីម្នាក់ៗដែលមានជំងឺកូវីដ 19
(ដូចដែលបានបញ្ជាក់ដោយតេស្តមុន្និវិសោធន៍ចុងក្រោយ)
ដែលរស់នៅក្នុងផ្ទះដើម្បីកំណត់សិទ្ធិទទួលបានអត្ថប្រយោជន៍
ពីកម្មវិធី។
22. ប្រសិនបើមានគ្រួសារលើសពីមួយគ្រួសារ
រស់នៅក្នុងផ្ទះមួយ តើពួកគាត់
ត្រូវបានកំណត់ឱ្យទទួលបានប្រាក់ឧបត្ថម្ភចំនួនមួយ?
អត់ទេ ប្រសិនបើ
នីតិវិធីនីមួយៗនៅក្នុងផ្ទះមួយត្រូវបានធ្វើ
តេស្តរកឃើញជំងឺកូវីដ 19 នោះនីតិវិធី
ម្នាក់ៗដែលមានជំងឺកូវីដ
នឹងបាច់បាច់ត្រូវដាក់ពាក្យស្នើសុំជំនួយពីកម្មវិធី ARCH។ សិទ្ធិ
ទទួលបានជំនួយពីកម្មវិធី ARCH
ត្រូវបានកំណត់ទៅតាមករណីនីមួយៗ។
23. តើការរៀបការជាភាគីមួយដើម្បីមានសិទ្ធិទទួលបានជំនួយ
ពីកម្មវិធី មែនទេ?
អត់ទេ មិនមែនដូច្នោះទេ។
24. ខ្ញុំរស់នៅជាមួយនីតិវិធីដែលមានជំងឺកូវីដ 19 ផ្សេងទៀត
តើពួកគាត់គួរដាក់បញ្ចូលទៅក្នុងពាក្យស្នើសុំ ARCH
របស់ខ្ញុំដែរឬទេ?
អត់ទេ ករណីនេះគឺជាការរំលោភទៅលើច្បាប់ Health
Insurance Portability and Accountability Act (HIPAA)។